

**ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ**

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**



សេចក្តីជូនព័ត៌មាន

ក្នុងឆ្នាំ ២០១៦ (គិតត្រឹមថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បានជួយដោះស្រាយបញ្ហារបស់ពលរដ្ឋខ្មែរ ពិសេសពលករ - ពលការិនី និងស្ត្រីខ្មែរដែលរងគ្រោះ ពីការជួញដូរនៅបរទេស មានដូចខាងក្រោមនេះ៖

១- ព្រះរាជាណាចក្រថៃ

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បាន៖

- អន្តរាគមន៍ តម្កើងប្រាក់ឈ្នួលជូនពលករស្របច្បាប់ ចំនួន ២៦០ នាក់
- ជួយសម្រួលស្នើសុំទិដ្ឋាការជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ១៣ ខែធ្នូ ២០១៦ បានចំនួន ៩៧.១០២ នាក់។
- ឆ្នាំ ២០១៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៦៨.១៧៤ នាក់។
- ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ចំពោះពលករកម្ពុជាមានជាអាទិ៍៖ ស្នើកាតីថៃ បញ្ឈប់ការចាប់ខ្លួនពលករកម្ពុជា ដែលកាន់ប័ណ្ណស្នាក់បណ្តោះអាសន្ន (ប័ណ្ណស៊ីជម្ពូ) ផ្តល់ប័ណ្ណការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរ ការរំលោភបំពានផ្សេងៗ ពីសំណាក់និយោជកមកលើពលករខ្មែរ ផ្តល់ការគាំទ្រផ្នែកច្បាប់(ផ្តល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណងផ្សេងៗ សម្រួលការធ្វើមាតុភូមិនិវត្តន៍ ជាដើម។

២- ប្រទេសវៀតណាម

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ១៨៤ នាក់

៣- ប្រទេសឡាវ

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសឡាវ បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ០២ នាក់

៤- ប្រទេសម៉ាឡេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលករ-ពលការិនីកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ១៩៨ នាក់
- (ឆ្នាំ ២០១៥ ចំនួន ៥៥ នាក់)
- (ឆ្នាំ ២០១៤ ចំនួន ៣៤ នាក់)

៥- ប្រទេសឥណ្ឌូណេស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលករកម្ពុជាធ្វើការលើទូកនេសាទចៃដន្យ៖

- ឆ្នាំ ២០១៦ ចំនួន ៦១ នាក់
- (ឆ្នាំ ២០១៥ ចំនួន ៤២៧ នាក់)
- (ឆ្នាំ ២០១៤ ចំនួន ២៣ នាក់)

៦- ប្រទេសសិង្ហបុរី

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ០៦ នាក់

៧- ប្រទេសចិន

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិន បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ស្ត្រីរងគ្រោះកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ៥៩ នាក់
- (ឆ្នាំ ២០១៥ ចំនួន ៨២ នាក់)
- (ឆ្នាំ ២០១៤ ចំនួន ៥៩ នាក់)

៨- ប្រទេសជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់កម្មសិក្សាការីកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ០៩ នាក់

៩- ប្រទេសអូស្ត្រាលី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវវែលសេឡង់ បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ០១ នាក់
- (ឆ្នាំ ២០១៥ ចំនួន ០៦ នាក់ ពីប្រទេសប៉ាពួញូហ្គីណេ)

១០- ប្រទេសអាហ្វិកប៊ូស្វីណា

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋកូរ៉េ បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិ និវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ០១ នាក់
- (ឆ្នាំ ២០១៥ ចំនួន ០២ នាក់)
- (ឆ្នាំ ២០១៤ ចំនួន ០៧ នាក់)

១១- ប្រទេសរុស្ស៊ី

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិ និវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា៖

- ឆ្នាំ ២០១៦ ចំនួន ០២ នាក់

១២- ប្រទេសហ្វីលីពីន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសហ្វីលីពីន បានជួយអន្តរាគមន៍ និងសម្រួលការធ្វើមាតុភូមិ និវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា៖

- ឆ្នាំ ២០១៥ ចំនួន ០៤ នាក់

១៣- ប្រទេសអាហ្វ្រិកខាងត្បូង

- ឆ្នាំ ២០១៥ ចំនួន ០១ នាក់

១៤- សាធារណរដ្ឋកូរ៉េ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួយសម្រួលក្នុងការបញ្ជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ មានចំនួនសរុប ៥០.២៨១ នាក់ (ចាប់ពីឆ្នាំ ២០០៧ ដល់ថ្ងៃទី ២ ធ្នូ ២០១៦) ។

ភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦